



**ព្រះរាជក្រម**

**យើង**

នស/រកម/១០២១/ ០១៣

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ  
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា  
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ប្រកាសឱ្យប្រើ**

ច្បាប់ស្តីពីការប្រកួតប្រជែង ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និង គតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នាសម័យប្រជុំពេញអង្គលើកទី៧ នីតិកាល ទី៤ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ៖



ច្បាប់  
ស្តីពី

ការប្រកួតប្រជែង



**ជំពូកទី១**  
**បទប្បញ្ញត្តិទូទៅ**

**មាត្រា ១ ..**

ច្បាប់នេះកំណត់អំពីសកម្មភាពដែលរារាំង រឹតត្បិត ឬបង្កូចដល់ការប្រកួតប្រជែង ព្រមទាំងបង្កើតនិង កំណត់សមត្ថកិច្ចរបស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ក្នុងគោលបំណងដើម្បីលើកទឹកចិត្តឱ្យមាន ទំនាក់ទំនងធុរកិច្ចដោយស្មើភាពនិងស្មោះត្រង់ បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច ជំរុញឱ្យមានការបង្កើតធុរកិច្ចថ្មីៗ និងជួយអ្នកប្រើប្រាស់ឱ្យទទួលបានទំនិញនិងសេវាមានគុណភាពខ្ពស់ ថ្លៃទាប សម្បូរបែប និងមានជម្រើសច្រើន។

**មាត្រា ២ ..**

ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះបុគ្គលធ្វើសកម្មភាពធុរកិច្ច ឬធ្វើសកម្មភាពគាំទ្រដល់ធុរកិច្ច ពាក់ព័ន្ធនឹងការរារាំង រឹតត្បិត ឬបង្កូចដល់ការប្រកួតប្រជែងគួរឱ្យកត់សម្គាល់ក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ទោះបីសកម្មភាពនោះមានប្រភពនៅក្នុងឬក្រៅប្រទេសក៏ដោយ។

**មាត្រា ៣ ..**

វាក្យសព្ទសំខាន់ៗដែលប្រើក្នុងច្បាប់នេះមាននិយមន័យដូចខាងក្រោម៖

១- ការប្រកួតប្រជែង សំដៅដល់សកម្មភាពរបស់បុគ្គលធ្វើធុរកិច្ចនៅក្នុងទីផ្សារ ដើម្បីដណ្តើមយក អតិថិជនឱ្យបានច្រើនក្នុងការប្រើប្រាស់នូវទំនិញឬសេវារបស់ខ្លួន ទទួលបាននូវចំណែកទីផ្សារច្រើន និងជំហរ ឧត្តមភាពលើទីផ្សារ។

២- ការព្រមព្រៀង សំដៅដល់គ្រប់ទម្រង់នៃកិច្ចសន្យា កិច្ចព្រមព្រៀង ការរៀបចំឬការយល់គ្នារវាង បុគ្គលនិងបុគ្គល ហើយអាចធ្វើឡើងជាលាយលក្ខណ៍អក្សរ ដោយផ្ទាល់មាត់ ដោយគុណ្ណីភាព ឬដោយរូបបញ្ចូល នូវការសម្របសម្រួលដោយបុគ្គលដែលមានទំនាក់ទំនងដោយផ្ទាល់ឬមិនផ្ទាល់ ហើយដែលកម្មវត្ថុឬអានុភាព នៃទំនាក់ទំនងនោះ៖

- ក- បណ្តាលឱ្យមានឥទ្ធិពលលើអំពើរបស់បុគ្គលមួយឬច្រើននៅលើទីផ្សារ ឬ
- ខ- បង្ហាញពីអំពើឬសកម្មភាពដែលបុគ្គលណាមួយបានសម្រេចរួចហើយ ឬមានគោលបំណង នឹងយកមកអនុវត្តនៅក្នុងទីផ្សារ។
- ៣- ការរូបបញ្ចូលគ្នានៃធុរកិច្ច សំដៅដល់៖
  - ការទទួលបាន ឬទិញនូវសិទ្ធិគ្រប់គ្រងឬសិទ្ធិបោះឆ្នោត តាមរយៈការទិញភាគហ៊ុនឬទ្រព្យសម្បត្តិ ដោយបុគ្គលណាមួយពីបុគ្គលផ្សេងទៀត ឬ
  - ការរំលាយបញ្ចូលគ្នារវាងបុគ្គលពីរឬច្រើន ដើម្បីក្លាយជាម្ចាស់រួមគ្នាលើនីតិបុគ្គលដែលមានស្រាប់ ឬនីតិបុគ្គលថ្មី។

៤- ទំនាស់ផលប្រយោជន៍ សំដៅដល់ផលប្រយោជន៍ជាទឹកប្រាក់ ផលប្រយោជន៍គ្រួសារ ឬផលប្រយោជន៍ ផ្ទាល់ខ្លួន ដែលអាចមានឥទ្ធិពលលើទង្វើរបស់បុគ្គលណាមួយក្នុងការបំពេញភារកិច្ចផ្លូវការរបស់ខ្លួន។

អ្នកនាយកដ្ឋាន សំដៅដល់អគ្គនាយកដ្ឋានដែលទទួលបន្ទុកកិច្ចការប្រកួតប្រជែង។  
អ្នកឧត្តមភាពលើទីផ្សារ សំដៅដល់ស្ថានភាពដែលបុគ្គលណាមួយមានអំណាចលើទីផ្សារដែល គ្រប់គ្រងការរារាំងពីគូប្រកួតប្រជែងផ្សេងទៀត។



*(Handwritten mark)*

៧- មធ្យោបាយចាំបាច់ សំដៅដល់ហេដ្ឋារចនាសម្ព័ន្ធ ឬធនធាននានាដែលមិនអាចបង្កើតជាន់គ្នាបាននិងបើគ្មានមធ្យោបាយចាំបាច់នោះទេ គួប្រកួតប្រជែងនានាមិនអាចផ្គត់ផ្គង់ទំនិញឬសេវាឱ្យទៅអតិថិជនដោយសមស្របបានឡើយ។

៨- ការព្រមព្រៀងខ្សែដក សំដៅដល់ការព្រមព្រៀងរវាងបុគ្គលដែលធ្វើប្រតិបត្តិការឬអាចធ្វើប្រតិបត្តិការនៅក្នុងកម្រិតស្មើគ្នានៃខ្សែច្រវាក់ផលិតកម្មនិងចែកចាយ។

៩- ការព្រមព្រៀងខ្សែឈរ សំដៅដល់ការព្រមព្រៀងរវាងបុគ្គលដែលធ្វើប្រតិបត្តិការឬដែលអាចធ្វើប្រតិបត្តិការនៅក្នុងកម្រិតខុសៗគ្នានៅក្នុងខ្សែច្រវាក់ផលិតកម្មនិងចែកចាយ។

១០- ទីផ្សារ សំដៅដល់ទីផ្សារទំនិញឬសេវាដែលកំពុងប្រកួតប្រជែង។

១១- បុគ្គល សំដៅដល់រូបវន្តបុគ្គលឬនីតិបុគ្គលដែលបង្កើតឬរៀបចំឡើងយ៉ាងត្រឹមត្រូវតាមច្បាប់ជាធរមានទោះបីដើម្បីប្រាក់ចំណេញឬមិនប្រាក់ចំណេញក្តី បានចុះបញ្ជីឬមិនបានចុះបញ្ជីក្តី។

១២- បុគ្គលរាយការណ៍ សំដៅដល់បុគ្គលទាំងឡាយណាដែលស្ម័គ្រចិត្តផ្តល់ព័ត៌មានអំពីសកម្មភាពដែលអាចបំពានច្បាប់ស្តីពីការប្រកួតប្រជែងមកគ.ប.ក. ទោះសកម្មភាពនោះបានកើតឡើងហើយ ឬកំពុងកើតឡើង ឬបម្រុងនឹងកើតឡើង។

១៣- គួប្រកួតប្រជែង សំដៅដល់បុគ្គលដែលកំពុងប្រកួតប្រជែងនៅក្នុងទីផ្សារណាមួយឬបុគ្គលដទៃទៀតដែលមានសក្តានុពលអាចនឹងចូលរួមប្រកួតប្រជែងក្នុងទីផ្សារ។

១៤- រារាំង រឹតត្បិត ឬបង្កប់ដល់ការប្រកួតប្រជែងគួរឱ្យកត់សម្គាល់ សំដៅដល់សកម្មភាពដែលមានទំហំឬកម្រិតនៃការប៉ះពាល់ដល់ការប្រកួតប្រជែងលើទំនិញឬសេវា ដែលត្រូវបានកំណត់ដោយគ.ប.ក. ដោយផ្អែកលើលទ្ធផលពីការវិភាគលើកត្តាសេដ្ឋកិច្ចឬលើកត្តាផ្សេងៗទៀត។

១៥- ធុរកិច្ច សំដៅដល់សកម្មភាពដែល៖

- ក- ទំនិញឬសេវាត្រូវបានទទួល ឬផ្គត់ផ្គង់ ឬដែលសិទ្ធិប្រតិបត្តិការលើអចលនទ្រព្យត្រូវបានទទួល ឬចាត់ចែង ឬ
- ខ- បានធ្វើឡើងតាមវិធីដែលមានការរៀបចំនិងមានភាពច្បាស់លាស់ ឬ
- គ- បុគ្គលធ្វើសកម្មភាពនោះមានគោលបំណងរកប្រាក់ចំណេញទោះបីជាសកម្មភាពដែលបានធ្វើដោយបុគ្គលនោះជាសកម្មភាពចម្បង ឬបន្ទាប់បន្សំ ឬមិនធ្វើជាប្រចាំក៏ដោយ។

១៦- បញ្ញត្តិមានសមត្ថកិច្ច សំដៅដល់ក្រសួង ស្ថាប័នណាមួយដែលមានមុខងារនិងតួនាទីពាក់ព័ន្ធនឹងកិច្ចការប្រកួតប្រជែងក្រោមការទទួលខុសត្រូវរបស់ខ្លួន។

**ជំពូកទី២**  
**ស្ថាប័នមានសមត្ថកិច្ច**

**មាត្រា ៤ .-**

ត្រូវបានបង្កើតគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ដែលសរសេរជាអក្សរកាត់ថា គ.ប.ក. ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដោយមានអគ្គនាយកដ្ឋានដែលទទួលបន្ទុកកិច្ចការប្រកួតប្រជែងជាសេនាធិការ ដើម្បីបំពេញភារកិច្ចនានាពាក់ព័ន្ធនឹងកិច្ចការប្រកួតប្រជែងស្របតាមបទប្បញ្ញត្តិស្របនេះ។

គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ត្រូវកំណត់ដោយអនុក្រឹត្យ។



*(Handwritten mark)*

**មាត្រា ៥ .-**

គ.ប.ក.ត្រូវដឹកនាំដោយប្រធាន១ (មួយ) រូប ដែលជាជនមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានអនុប្រធាន និងសមាជិកមួយចំនួនមកពីក្រសួង ស្ថាប័នពាក់ព័ន្ធតាមការចាំបាច់។

គ.ប.ក.ត្រូវមានសមាជិកដែលជាបុគ្គលឯករាជ្យផ្សេងទៀតដែលមានអាណត្តិ៥ (ប្រាំ) ឆ្នាំ និងមានសមាសភាពដូចខាងក្រោម៖

- អតីតចៅក្រម ១រូប
- បុគ្គលមានចំណេះដឹងនិងបទពិសោធន៍ផ្នែកច្បាប់ ២រូប
- បុគ្គលមានចំណេះដឹងនិងបទពិសោធន៍ផ្នែកសេដ្ឋកិច្ច ២រូប។

នីតិវិធីនៃការជ្រើសរើសអតីតចៅក្រម បុគ្គលមានចំណេះដឹងនិងបទពិសោធន៍ផ្នែកច្បាប់ និងបុគ្គលមានចំណេះដឹងនិងបទពិសោធន៍ផ្នែកសេដ្ឋកិច្ច ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ សមាសភាពជាក់ស្តែងរបស់គ.ប.ក. ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។

**មាត្រា ៦ .-**

គ.ប.ក.មានតួនាទីនិងភារកិច្ចដូចខាងក្រោម៖

- ១- រៀបចំគោលនយោបាយនិងផែនការយុទ្ធសាស្ត្រដែលទាក់ទងដល់ការប្រកួតប្រជែង។
- ២- ផ្តល់យោបល់លើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តទាំងឡាយដែលពាក់ព័ន្ធដល់ការប្រកួតប្រជែងជូនរាជរដ្ឋាភិបាល។
- ៣- ស្នើសុំរាជរដ្ឋាភិបាលធ្វើការកែសម្រួលឬវិសោធនកម្មលើលិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ដែលប៉ះពាល់ដល់ការប្រកួតប្រជែង។
- ៤- ចេញសេចក្តីសម្រេច ចេញវិធានការផ្អាកឬឃាត់ទុកជាបណ្តោះអាសន្ន និងធ្វើការដាក់ពិន័យជាប្រាក់។
- ៥- បង្កើតបែបបទនិងនីតិវិធីនៃការគណនាប្រាក់ដាក់ពិន័យ។
- ៦- បង្កើតវិធានទាក់ទងនឹងទំនាស់ផលប្រយោជន៍របស់សមាជិកគ.ប.ក.។
- ៧- រៀបចំលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច។
- ៨- រៀបចំលក្ខខណ្ឌនិងនីតិវិធីនៃការផ្តល់ការអនុញ្ញាតចំពោះការព្រមព្រៀងឬសកម្មភាពណាមួយពាក់ព័ន្ធនឹងការប្រកួតប្រជែង។
- ៩- រៀបចំលក្ខខណ្ឌនិងនីតិវិធីនៃការផ្តល់ការអនុញ្ញាតជាសមូហភាពចំពោះការព្រមព្រៀងឬសកម្មភាពណាមួយពាក់ព័ន្ធនឹងការប្រកួតប្រជែង។
- ១០- រៀបចំលក្ខខណ្ឌនិងនីតិវិធីអំពីគោលការណ៍អនុគ្រោះលើការដាក់ពិន័យជាប្រាក់។
- ១១- ធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នឬបញ្ញត្តិករមានសមត្ថកិច្ចជាតិ រដ្ឋបរទេស និងអន្តរជាតិ ពាក់ព័ន្ធនឹងការប្រកួតប្រជែង។
- ១២- ទទួលពាក្យបណ្តឹង។

គ.ប.ក.ត្រូវប្រកួតប្រជែងនិងវិធានផ្សេងៗទៀត ដែលជាសមត្ថកិច្ចរបស់គ.ប.ក. ពាក់ព័ន្ធនឹងការប្រកួត



*(Handwritten mark)*

**ជំពូកទី៣**

**ការរករំលែក រឺតត្បិត ឬបន្ទូចដល់ការប្រកួតប្រជែង**

**ផ្នែកទី១**

**ការព្រមព្រៀងដែលរករំលែក រឺតត្បិត ឬបន្ទូចដល់ការប្រកួតប្រជែង**

**មាត្រា៧ --**

ត្រូវបានហាមឃាត់ការបង្កើតនិងការអនុវត្តការព្រមព្រៀងខ្សែដកដោយផ្ទាល់ឬប្រយោលដែលប៉ះពាល់ដល់ការប្រកួតប្រជែងដូចខាងក្រោម៖

- ១- ការព្រមព្រៀងការកំណត់ថ្លៃ គ្រប់គ្រងថ្លៃ រក្សាថ្លៃ ចំពោះទំនិញឬសេវា។
- ២- ការព្រមព្រៀងការរារាំង រឺតត្បិត កម្រិត៖
  - បរិមាណទំនិញឬសេវាដែលមានសម្រាប់លក់
  - ប្រភេទទំនិញឬសេវាដែលមានសម្រាប់លក់
  - ការអភិវឌ្ឍទំនិញឬសេវាថ្មី។
- ៣- ការព្រមព្រៀងការបែងចែកតំបន់ភូមិសាស្ត្ររវាងគូប្រកួតប្រជែង។
- ៤- ការព្រមព្រៀងការបែងចែកអតិថិជនរវាងគូប្រកួតប្រជែង។
- ៥- ការជញ្ជូនទាំងឡាយណាដែលមានទំនោរទៅរកតែអ្នកជញ្ជូនតែមួយ ដើម្បីទទួលបានកិច្ចសន្យាជញ្ជូននោះសម្រាប់ការធ្វើលទ្ធកម្មឯកជន។

**មាត្រា៨ --**

ត្រូវបានហាមឃាត់ការព្រមព្រៀងខ្សែឈរ ដែលតម្រូវឱ្យអ្នកទិញលក់បន្តនូវទំនិញឬសេវាដែលបានទិញក្នុងតម្លៃអប្បបរមាមួយដោយផ្ទាល់ឬប្រយោល ឬតម្រូវឱ្យអ្នកទិញទទួលយកនូវលក្ខខណ្ឌរួមណាមួយដែលត្រូវបានកំណត់ដោយបុគ្គលនោះ។

ត្រូវបានហាមឃាត់ការបង្កើតនិងការអនុវត្តការព្រមព្រៀងខ្សែឈរដែលមានឬអាចមានកម្មវត្ថុ ឬអានុភាពរារាំង រឺតត្បិត ឬបង្កប់ដល់ការប្រកួតប្រជែងគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សារដូចខាងក្រោម៖

- ១- ការតម្រូវឱ្យអ្នកទិញលក់បន្តនូវទំនិញឬសេវានានា ដែលបានទិញតែនៅក្នុងទីតាំងភូមិសាស្ត្រកំណត់ណាមួយ។
- ២- ការតម្រូវឱ្យអ្នកទិញលក់បន្តនូវទំនិញឬសេវានានា ដែលបានទិញទៅឱ្យអតិថិជនជាក់លាក់ណាមួយឬប្រភេទអតិថិជនជាក់លាក់ណាមួយ។
- ៣- ការតម្រូវឱ្យអ្នកទិញទទួលយកនូវលក្ខខណ្ឌទាំងអស់ឬស្ទើរតែទាំងអស់សម្រាប់ការទិញទំនិញឬសេវាជាក់លាក់ណាមួយពីអ្នកលក់នោះតែមួយប៉ុណ្ណោះ។
- ៤- ការរារាំងអ្នកលក់ពីការលក់ទំនិញឬសេវាទៅឱ្យអ្នកទិញផ្សេងទៀត។

ការតម្រូវឱ្យអ្នកទិញទិញគូបទំនិញឬសេវាដែលមិនពាក់ព័ន្ធដទៃទៀត បរិប្បដីរលីទំនិញឬសេវា



*(Handwritten mark)*

**ផ្នែកទី២**

**សកម្មភាពបំពានដោយប្រើជំហរឧត្តមភាពលើទីផ្សារ**

**មាត្រា ៩ .-**

ត្រូវបានហាមឃាត់ ចំពោះសកម្មភាពបំពានដោយបុគ្គលមានជំហរឧត្តមភាពលើទីផ្សារ ប្រសិនបើសកម្មភាពនោះបានធ្វើដោយបុគ្គលណាមួយដែលមានជំហរឧត្តមភាពលើទីផ្សារ ហើយសកម្មភាពនោះមានកម្មវត្ថុ ឬអានុភាពរារាំង រឹតត្បិត ឬបង្កចំពោះការប្រកួតប្រជែងគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សារណាមួយដូចខាងក្រោម៖

- ១- ការតម្រូវឬការបញ្ចុះបញ្ចូលឱ្យអ្នកផ្គត់ផ្គង់ឬអតិថិជនមិនឱ្យធ្វើអាជីវកម្មជាមួយគូប្រកួតប្រជែងណាមួយ។
- ២- ការបដិសេធមិនព្រមផ្គត់ផ្គង់ទំនិញឬសេវាឱ្យគូប្រកួតប្រជែងណាមួយ។
- ៣- ការលក់ទំនិញឬសេវាក្នុងលក្ខខណ្ឌដែលអ្នកទិញត្រូវទិញទំនិញឬសេវាផ្សេងៗ ដោយឡែកដែលមិនទាក់ទងនឹងកម្មវត្ថុនៃកិច្ចសន្យា។
- ៤- ការលក់ទំនិញឬសេវាទាបជាងថ្លៃដើមផលិត។
- ៥- ការបដិសេធមិនឱ្យគូប្រកួតប្រជែងណាមួយប្រើប្រាស់មធ្យោបាយចាំបាច់។

**មាត្រា ១០ .-**

បុគ្គលដែលមានជំហរឧត្តមភាពលើទីផ្សារអាចធ្វើសកម្មភាពដូចមានកំណត់ក្នុងមាត្រា៩នៃច្បាប់នេះ មិនត្រូវបានចាត់ទុកជាសកម្មភាពបំពានឡើយ ប្រសិនបើគ.ប.ក. យល់ឃើញថាបុគ្គលនោះបានបំពេញនូវលក្ខខណ្ឌទាំងពីរដូចខាងក្រោម៖

- ១- មានមូលហេតុសមស្របក្នុងការធ្វើសកម្មភាពនោះ ដើម្បីផលប្រយោជន៍ធុរកិច្ចដោយស្របច្បាប់។
- ២- សកម្មភាពនោះមិនរារាំង រឹតត្បិត ឬបង្កចំពោះការប្រកួតប្រជែងគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សារទេ។

**ផ្នែកទី៣**

**ការរួមបញ្ចូលគ្នានៃធុរកិច្ច**

**មាត្រា ១១ .-**

ការរួមបញ្ចូលគ្នានៃធុរកិច្ចទាំងឡាយណាដែលមាន ឬអាចមានកម្មវត្ថុ ឬអានុភាពរារាំង រឹតត្បិត ឬបង្កចំពោះការប្រកួតប្រជែងគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សារ ត្រូវបានហាមឃាត់។

ការរួមបញ្ចូលគ្នានៃធុរកិច្ចជាកម្មវត្ថុនៃការគ្រួតពិនិត្យ ការតាមដាន និងការវាយតម្លៃលើផលប៉ះពាល់ចំពោះការប្រកួតប្រជែងដូចមានចែងក្នុងកថាខណ្ឌខាងលើ ត្រូវធ្វើឡើងដោយគ.ប.ក.។  
លក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ចត្រូវកំណត់ដោយអនុក្រឹត្យ។

**ផ្នែកទី៤**

**ការលើកលែងចំពោះការព្រមព្រៀងខ្សែជេក ខ្សែឈរ សកម្មភាពបំពានដោយប្រើជំហរឧត្តមភាពលើទីផ្សារនិងការរួមបញ្ចូលគ្នានៃធុរកិច្ច**

**មាត្រា ១២ .-**

ការព្រមព្រៀងឬសកម្មភាពដែលត្រូវបានហាមឃាត់ដូចមានចែងក្នុងមាត្រា៧ មាត្រា៨ មាត្រា៩ និងមាត្រា១១ អាចត្រូវបានលើកលែង ប្រសិនបើការព្រមព្រៀងឬសកម្មភាពទាំងនោះបំពេញតាមលក្ខខណ្ឌខាងក្រោម៖



*(Handwritten mark)*

- ១- ផ្តល់នូវអត្ថប្រយោជន៍សំខាន់ដោយផ្ទាល់ដល់បច្ចេកវិទ្យា សង្គម ឬសេដ្ឋកិច្ច។
- ២- អត្ថប្រយោជន៍ទាំងនោះអាចនឹងមិនកើតមានឡើយ ប្រសិនបើគ្មានការព្រមព្រៀងឬសកម្មភាពដែលត្រូវបានហាមឃាត់ទាំងនោះទេ។
- ៣- អត្ថប្រយោជន៍ទាំងនោះមានច្រើនជាងផលប៉ះពាល់ដែលកើតពីការរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែងគួរឱ្យកត់សម្គាល់។
- ៤- មិនលុបបំបាត់ការប្រកួតប្រជែងលើផ្នែកសំខាន់ៗណាមួយរបស់ទំនិញឬសេវា។

**មាត្រា ១៣ .-**

បុគ្គលដែលយល់ឃើញថា ការព្រមព្រៀងឬសកម្មភាពណាមួយដែលអាចនឹងបំពានច្បាប់ដូចមានចែងក្នុងមាត្រា៧ មាត្រា៨ មាត្រា៩ និងមាត្រា១១នៃច្បាប់នេះ អាចស្នើសុំការអនុញ្ញាតពីគ.ប.ក. មុនពេលធ្វើការព្រមព្រៀងឬធ្វើសកម្មភាពនោះ។ គ.ប.ក.អាចផ្តល់ការអនុញ្ញាតបាន ប្រសិនបើការព្រមព្រៀងឬសកម្មភាពនោះមិនបានបំពានមាត្រា៧ មាត្រា៨ មាត្រា៩ និងមាត្រា១១នៃច្បាប់នេះទេ។

ប្រសិនបើការព្រមព្រៀងឬសកម្មភាពណាមួយបានបំពានមាត្រា៧ មាត្រា៨ មាត្រា៩ និងមាត្រា១១នៃច្បាប់នេះ បុគ្គលនោះមានបំណងស្នើសុំការលើកលែងដូចមានចែងក្នុងមាត្រា១២នៃច្បាប់នេះ ត្រូវស្នើសុំការលើកលែងមកគ.ប.ក. ដោយភ្ជាប់នូវភស្តុតាងដែលអាចបញ្ជាក់ពីការបំពេញគ្រប់លក្ខខណ្ឌដូចមានកំណត់ក្នុងមាត្រា១២នៃច្បាប់នេះ។ គ.ប.ក.ផ្តល់ការអនុញ្ញាតលុះត្រាណាតែការព្រមព្រៀងឬសកម្មភាពនោះបានបំពេញតាមលក្ខខណ្ឌដូចមានចែងក្នុងមាត្រា១២នៃច្បាប់នេះ។ នៅពេលផ្តល់ការអនុញ្ញាត គ.ប.ក.ត្រូវបញ្ជាក់អំពីសុពលភាពនៃការអនុញ្ញាតនោះ។

លក្ខខណ្ឌនិងនីតិវិធីនៃការស្នើសុំការអនុញ្ញាតនេះ ត្រូវកំណត់ដោយគ.ប.ក.។

ការសុំការអនុញ្ញាតលើកលែងត្រូវបង់កម្រៃសេវា ដែលកំណត់ដោយប្រកាសអន្តរក្រសួងរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

**មាត្រា ១៤ .-**

ប្រសិនបើគ.ប.ក.យល់ឃើញថា ប្រភេទនៃការព្រមព្រៀងឬសកម្មភាពលើទំនិញឬសេវាជាក់លាក់ណាមួយបានបំពេញតាមលក្ខខណ្ឌដូចមានចែងក្នុងមាត្រា១២នៃច្បាប់នេះ នោះ គ.ប.ក.អាចផ្តល់ការអនុញ្ញាតជាសមូហភាពលើប្រភេទនៃការព្រមព្រៀងឬសកម្មភាពទាំងនោះ។ នៅពេលផ្តល់ការអនុញ្ញាត គ.ប.ក.អាចបញ្ជាក់អំពីសុពលភាពនៃការអនុញ្ញាតនោះ។

លក្ខខណ្ឌនិងនីតិវិធីអំពីការអនុញ្ញាតជាសមូហភាពលើប្រភេទនៃការព្រមព្រៀងឬសកម្មភាពណាមួយត្រូវកំណត់ដោយគ.ប.ក.។

**ផ្នែកទី៥**

**គោលការណ៍អនុគ្រោះ**

**មាត្រា ១៥ .-**

បុគ្គលចូលរួមឬផ្តល់ជំនួយក្នុងការព្រមព្រៀងខ្សែដកបំពានច្បាប់ អាចទទួលបានគោលការណ៍អនុគ្រោះដែលកំណត់ដោយគ.ប.ក. ចំពោះការលើកលែងលើការដាក់ពិន័យជាប្រាក់ ក្នុងករណីដែលបុគ្គលនេះបានផ្តល់ភស្តុតាងមតិមានសំខាន់ៗពាក់ព័ន្ធដល់ការព្រមព្រៀងខ្សែដកបំពានច្បាប់។ គោលការណ៍អនុគ្រោះចំពោះបុគ្គលនេះត្រូវបន្តផ្តល់ទៅឱ្យបុគ្គលនោះ ទោះបីមានបណ្តឹងតវ៉ាលើសេចក្តីសម្រេច

នៃការកំណត់គោលការណ៍អនុគ្រោះត្រូវកំណត់ដោយគ.ប.ក.។



*(Handwritten mark)*

**ជំពូកទី៤**  
**នីតិវិធីនៃការផ្តល់និងការស៊ើបអង្កេត**

**មាត្រា១៦ --**

គ.ប.ក.មានសមត្ថកិច្ចទទួលពាក្យបណ្តឹងតាមរយៈ៖

- ១- ការផ្តួចផ្តើមរបស់គ.ប.ក. ខ្លួនឯង ឬ
- ២- បណ្តឹងពីបញ្ញត្តិករមានសមត្ថកិច្ចណាមួយ ឬ
- ៣- បណ្តឹងពីបុគ្គលផ្សេងទៀតក្រៅពីបញ្ញត្តិករមានសមត្ថកិច្ច។

**មាត្រា១៧ --**

មន្ត្រីស៊ើបអង្កេតត្រូវជ្រើសចេញពីអគ្គនាយកដ្ឋានទទួលបន្ទុកកិច្ចការប្រកួតប្រជែង តាមប្រកាសរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីត្រួតពិនិត្យ ស្រាវជ្រាវ ប្រមូលទិន្នន័យ និងសាកសួរបុគ្គលពាក់ព័ន្ធច្បាំងផ្តល់ព័ត៌មាន ឯកសារ ឬវត្ថុផ្សេងៗ សម្រាប់ធ្វើការវាយតម្លៃសកម្មភាពប្រកួតប្រជែងលើទីផ្សារនិងស្វែងរករាល់បទល្មើសដែលស្ថិតនៅក្រោមច្បាប់នេះ ព្រមទាំងអនុវត្តវិធានការផ្អាកជាបណ្តោះអាសន្នចំពោះការព្រមព្រៀងឬសកម្មភាពដែលរារាំង រឹតត្បិត ឬបង្កចង់ការប្រកួតប្រជែងលើទីផ្សារដែលចេញដោយគ.ប.ក.។

ក្នុងករណីចាំបាច់ គ.ប.ក.អាចស្នើសុំកិច្ចសហការពីស្ថាប័នឬបញ្ញត្តិករមានសមត្ថកិច្ច តាមសំណើរបស់មន្ត្រីស៊ើបអង្កេត ហើយស្ថាប័នឬបញ្ញត្តិករនោះ ត្រូវផ្តល់កិច្ចសហការតាមការស្នើសុំនេះ។

**មាត្រា១៨ --**

មន្ត្រីស៊ើបអង្កេតទទួលនីតិសម្បទាជានគរបាលយុត្តិធម៌ឱ្យពិនិត្យបទល្មើសដែលមានចែងក្នុងច្បាប់នេះ ដោយអនុវត្តស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ។

បែបបទនិងនីតិវិធីនៃការផ្តល់នីតិសម្បទាចំពោះមន្ត្រីស៊ើបអង្កេតត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

**មាត្រា១៩ --**

មន្ត្រីស៊ើបអង្កេតមានសិទ្ធិឆែកឆេរ ចាប់យកវត្ថុតាង កោះហៅបុគ្គលពាក់ព័ន្ធ និងបំពេញកិច្ចនីតិវិធីដទៃទៀតដោយអនុវត្តស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ។

មន្ត្រីស៊ើបអង្កេតមានសិទ្ធិស្នើសុំជំនួយពីរដ្ឋបាលថ្នាក់ក្រោមជាតិនិងអង្គភាពប្រដាប់អាវុធ ឬអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធផ្សេងទៀត ដើម្បីចូលរួមបង្ក្រាបបទល្មើសដែលមានចែងក្នុងច្បាប់នេះ។

មន្ត្រីស៊ើបអង្កេតមិនអាចផ្តើមធ្វើការឆែកឆេរមុនម៉ោង៦(ប្រាំមួយ)ព្រឹក និងក្រោយម៉ោង១៨(ដប់ប្រាំបី) ឡើយ លើកលែងតែមានកិច្ចសហការពីស្ថាប័នប្រកួតប្រជែងនៃប្រទេសណាមួយស្នើសុំ នោះមន្ត្រីស៊ើបអង្កេតត្រូវរាយការណ៍សុំយោបល់ពីព្រះរាជអាជ្ញា។

**មាត្រា២០ --**

មន្ត្រីស៊ើបអង្កេតអាចសាកសួរសាក្សីណាមួយបាន ប្រសិនបើមន្ត្រីស៊ើបអង្កេតយល់ឃើញថា សក្ខីកម្មរបស់មន្ត្រីអាចមានប្រយោជន៍ដល់ការស៊ើបអង្កេត។



*(Handwritten mark)*

ក្នុងករណីសាក្សីណាមួយបដិសេធមិនចូលខ្លួនដោយគ្មានមូលហេតុ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការស៊ើបអង្កេតស្វែងរកបទល្មើស មន្ត្រីស៊ើបអង្កេតអាចស្នើសុំទៅព្រះរាជអាជ្ញាមានសមត្ថកិច្ចបញ្ជាឱ្យសាក្សីរូបនោះចូលខ្លួនផ្តល់ចម្លើយចំពោះមុខមន្ត្រីស៊ើបអង្កេត។

**មាត្រា ២១ .-**

បុគ្គលរាយការណ៍ដោយសុចរិតត្រូវទទួលបាន៖

១- ការរក្សាការសម្ងាត់នូវអត្តសញ្ញាណដូចមានចែងក្នុងមាត្រា ២២ នៃច្បាប់នេះ។

២- ការការពារសន្តិសុខក្នុងករណីចាំបាច់។

៣- ការរួចផុតពីការទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ឬព្រហ្មទណ្ឌ ឬទណ្ឌកម្មខាងវិជ្ជាជីវៈ ប្រសិនបើការទទួលខុសត្រូវនោះ កើតឡើងដោយសារការផ្តល់ឬបើកចំហរព័ត៌មានសម្ងាត់មកគ.ប.ក.។

ការទទួលបានខាងលើ ត្រូវបានផ្តល់ជូនដល់បុគ្គលរាយការណ៍ដោយសុចរិត បើទោះបីជាការរាយការណ៍នោះមិនអាចឈានដល់ការរកឃើញពីការបំពានច្បាប់នេះក៏ដោយ។

ក្នុងករណីដែលបុគ្គលរាយការណ៍ធ្វើឱ្យបែកធ្លាយនូវព័ត៌មានសម្ងាត់ ឬបានរាយការណ៍ដោយទុច្ចរិតនូវព័ត៌មានមិនពិត បុគ្គលរាយការណ៍នោះមិនត្រូវទទួលបានការការពារឡើយ លើកលែងតែមានការសម្រេចផ្សេងដោយគ.ប.ក.។

**មាត្រា ២២ .-**

ព័ត៌មានដែលមានចរិតលក្ខណៈជាការសម្ងាត់រួមមាន ព័ត៌មានសម្ងាត់ដែលទាក់ទងនឹងសកម្មភាពធុរកិច្ចរបស់បុគ្គល ព័ត៌មានសម្ងាត់ដែលទាក់ទងនឹងអត្តសញ្ញាណរបស់បុគ្គលរាយការណ៍ ព័ត៌មានអំពីអត្តសញ្ញាណរបស់បុគ្គលដែលត្រូវស៊ើបអង្កេត ព័ត៌មានដែលប្រមូលបានពីការស៊ើបអង្កេត និងព័ត៌មានដទៃទៀតដែលកំណត់ដោយគ.ប.ក.។

ព័ត៌មានសម្ងាត់ដែលទាក់ទងនឹងសកម្មភាពធុរកិច្ចរបស់បុគ្គល គឺព័ត៌មានទាំងឡាយដែលការបែកធ្លាយអាចធ្វើឱ្យមានការខូចខាតធ្ងន់ធ្ងរដល់ការធ្វើធុរកិច្ចរបស់បុគ្គលនោះ។ ព័ត៌មានសម្ងាត់ដែលទាក់ទងនឹងសកម្មភាពធុរកិច្ចរបស់បុគ្គលរួមមាន៖

- ព័ត៌មានបច្ចេកទេសឬហិរញ្ញវត្ថុពាក់ព័ន្ធរបស់បុគ្គលនោះ
- ការវាយតម្លៃថ្លៃដើម
- ការសម្ងាត់នៃដំណើរការផលិត
- ប្រភពផ្គត់ផ្គង់វត្ថុធាតុដើម
- បរិមាណនៃការផលិតនិងលក់ចេញ
- ទំហំកាន់កាប់ទីផ្សារ
- បញ្ជីអតិថិជននិងបញ្ជីអ្នកចែកចាយបន្ត
- ផែនការទីផ្សារ

ព័ត៌មានពាក់ព័ន្ធនឹងថ្លៃដើម ថ្លៃលក់ និងយុទ្ធសាស្ត្រនៃការលក់។

ព័ត៌មានសម្ងាត់ដែលទាក់ទងនឹងអត្តសញ្ញាណរបស់បុគ្គលរាយការណ៍រួមមាន៖

ឈ្មោះ អាសយដ្ឋាន ទីកន្លែងកំណើត ឬគណនីក្នុងប្រព័ន្ធទំនាក់ទំនងសង្គមរបស់បុគ្គលរាយការណ៍



121

- ឈ្មោះ អាសយដ្ឋាន ទីកន្លែងកំណើត ឬគណនីក្នុងប្រព័ន្ធទំនាក់ទំនងសង្គមរបស់សហព័ទ្ធ ឪពុក ម្តាយ កូន ឬបងប្អូនបង្កើតរបស់បុគ្គលរាយការណ៍
- រូបភាពឬសំឡេងរបស់បុគ្គលរាយការណ៍
- រូបភាពរបស់សហព័ទ្ធ ឪពុក ម្តាយ កូន ឬបងប្អូនបង្កើតរបស់បុគ្គលរាយការណ៍។

រាល់អំពើធ្វើឱ្យបែកធ្លាយនូវព័ត៌មានដែលមានចរិតលក្ខណៈជាការសម្ងាត់ត្រូវបានហាមឃាត់ លើកលែងតែបញ្ញត្តិនៃមាត្រា២៣នៃច្បាប់នេះ។

**មាត្រា២៣ .-**

ក្នុងអំឡុងពេលស៊ើបអង្កេត មន្ត្រីស៊ើបអង្កេតអាចលាតត្រដាងរាល់ព័ត៌មានដែលមានចរិតលក្ខណៈជាការសម្ងាត់បានតែក្នុងករណី៖

- ១- ចាំបាច់ក្នុងការបំពេញតួនាទីរបស់ខ្លួនស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ។
- ២- ត្រូវបានអនុញ្ញាតដោយច្បាប់ផ្សេងទៀត។
- ៣- សម្រួលដល់ភ្នាក់ងាររាជរដ្ឋាភិបាល ឬភ្នាក់ងាររដ្ឋាភិបាលបរទេសក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនដោយត្រូវទទួលបានការអនុញ្ញាតពីប្រធានគ.ប.ក.។
- ៤- ចាំបាច់ក្នុងការប្រើប្រាស់សិទ្ធិក្នុងការបង្ហាញភស្តុតាងដើម្បីការពារខ្លួន។

**មាត្រា២៤ .-**

ក្នុងដំណាក់កាលស៊ើបអង្កេត ប្រសិនបើមន្ត្រីស៊ើបអង្កេតយល់ឃើញថាចាំបាច់ត្រូវចេញវិធានការផ្អាកជាបណ្តោះអាសន្ន មន្ត្រីស៊ើបអង្កេតត្រូវស្នើសុំទៅគ.ប.ក. ឱ្យចេញវិធានការផ្អាកជាបណ្តោះអាសន្នដោយតម្រូវឱ្យបុគ្គលណាមួយ ដែលជាកម្មវត្ថុនៃវិធានការផ្អាកជាបណ្តោះអាសន្នដូចខាងក្រោមដើម្បី៖

- ១- ផ្អាកអានុភាពនិង/ឬបញ្ឈប់សកម្មភាពនៃការព្រមព្រៀងណាមួយដែលពាក់ព័ន្ធនឹងការបំពានមាត្រា៧ មាត្រា៨ មាត្រា៩ និងមាត្រា១១នៃច្បាប់នេះ។
- ២- បញ្ឈប់អំពើណាមួយដែលពាក់ព័ន្ធនឹងការបំពានមាត្រា៧ មាត្រា៨ មាត្រា៩ និងមាត្រា១១នៃច្បាប់នេះ។
- ៣- ធ្វើសកម្មភាពណាមួយឬមិនឱ្យធ្វើសកម្មភាពណាមួយ។

**មាត្រា២៥ .-**

គ.ប.ក.មានសមត្ថកិច្ចសម្រេចឱ្យមានការដោះស្រាយតាមការចរចាដែលស្ទើរឡើងដោយមន្ត្រីស៊ើបអង្កេត ហើយសេចក្តីសម្រេចនេះត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈ។ ការដោះស្រាយតាមការចរចានេះ ត្រូវធ្វើឡើងដោយតម្លាភាព គណនេយ្យភាព និងសុចរិតភាព។

លក្ខខណ្ឌនិងនីតិវិធីនៃការដោះស្រាយនេះត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

**ជំពូកទី៥**

**វិធានការផ្អាកជាបណ្តោះអាសន្ននិងសេចក្តីសម្រេចរបស់គ.ប.ក.**



*(Handwritten mark)*

- ក. ចេញវិធានការផ្អាកជាបណ្តោះអាសន្ន និង/ឬសេចក្តីសម្រេច
- ខ. ចេញការកំណត់ទណ្ឌកម្មរដ្ឋបាល និង/ឬ
- គ. ជាក់ព័ន្ធជាប្រាក់។

**មាត្រា ២៧ .-**

គ.ប.ក.អាចចេញវិធានការផ្អាកជាបណ្តោះអាសន្នដូចខាងក្រោម៖

១. តាមការស្នើរបស់មន្ត្រីស៊ើបអង្កេតដែលមានមូលហេតុសមស្របអាចឱ្យជឿជាក់បានថាមាត្រា៧ មាត្រា៨ មាត្រា៩ និងមាត្រា១១នៃច្បាប់នេះត្រូវបានបំពានឬអាចត្រូវបានបំពាន ហើយគ.ប.ក.យល់ឃើញថា ចាំបាច់ក្នុងការចេញវិធានការផ្អាកជាបណ្តោះអាសន្នដូចមានចែងនៅក្នុងមាត្រា២៤នៃច្បាប់នេះ ដើម្បីដោះស្រាយ បញ្ហាបន្ទាន់ក្នុងគោលបំណង៖

- ក. ទប់ស្កាត់ព្យសនគម្មដែលមានលក្ខណៈធ្ងន់ធ្ងរ និង/ឬមិនអាចស្តារឡើងវិញបានដល់សេដ្ឋកិច្ច ឬដល់បុគ្គលណាមួយ ឬ
- ខ. ការពារផលប្រយោជន៍សាធារណៈក្នុងស្ថានភាពអាសន្ន។

២. វិធានការផ្អាកជាបណ្តោះអាសន្នរបស់គ.ប.ក. ដែលមានចែងនៅក្នុងកថាខណ្ឌទី១នៃមាត្រានេះ អាចតម្រូវឱ្យបុគ្គលណាមួយ៖

- ក. ផ្អាកអានុភាពនៃការព្រមព្រៀងឬសកម្មភាពណាមួយដែលសង្ស័យថាបំពានមាត្រា៧ មាត្រា៨ មាត្រា៩ និងមាត្រា១១នៃច្បាប់នេះ។
- ខ. ធ្វើសកម្មភាពណាមួយឬមិនឱ្យធ្វើសកម្មភាពណាមួយ ប៉ុន្តែមិនតម្រូវឱ្យមានការបង់ប្រាក់ ឡើយ។

៣. គ.ប.ក.អាចដកវិធានការផ្អាកជាបណ្តោះអាសន្នដែលមានចែងក្នុងកថាខណ្ឌទី១នៃមាត្រានេះ វិញនៅពេលណាក៏បាន ដោយមានមូលហេតុសមស្របដែលអាចទទួលយកបាន។

៤. វិធានការផ្អាកជាបណ្តោះអាសន្នទាំងឡាយដែលមានចែងក្នុងកថាខណ្ឌទី១នៃមាត្រានេះ ត្រូវអស់ អានុភាព៖

- ក. នៅពេលវិធានការផ្អាកជាបណ្តោះអាសន្នត្រូវបានដកចេញក្រោមកថាខណ្ឌទី៣នៃមាត្រានេះ ឬ
- ខ. នៅពេលគ.ប.ក.ចេញសេចក្តីសម្រេចលើករណីនោះ ឬ
- គ. ក្នុងរយៈពេល១(មួយ)ឆ្នាំ ចាប់ពីថ្ងៃដែលចេញវិធានការផ្អាកជាបណ្តោះអាសន្ននិងអាចចេញ សាជាថ្មីទៀតបាន ដោយមានមូលហេតុសមស្រប។

**មាត្រា ២៨ .-**

ក្រោយទទួលបានសំណើពីមន្ត្រីស៊ើបអង្កេតនៅពេលបញ្ចប់ការស៊ើបអង្កេត គ.ប.ក.អាចចេញសេចក្តី សម្រេចទៅកាន់បុគ្គលណាមួយអំពីការបំពានច្បាប់នេះដោយយោងតាមលក្ខខណ្ឌដូចខាងក្រោម៖

ក. សេចក្តីសម្រេចត្រូវធ្វើឡើងសម្រាប់តែបុគ្គលណាមួយដែលពាក់ព័ន្ធ ហើយសេចក្តីសម្រេច ទាំងនោះត្រូវផ្សព្វផ្សាយជាសាធារណៈ។

គ.ប.ក.អាចចេញសេចក្តីសម្រេចត្រូវបញ្ជាក់៖  
 ១. ពេលឱ្យបំពេញលក្ខខណ្ឌតាមសេចក្តីសម្រេច  
 ២. របបវិច្ឆ័យដែលសេចក្តីសម្រេចត្រូវផុតកំណត់។



*(Handwritten mark)*

សេចក្តីសម្រេចត្រូវបញ្ជាក់ចំណុច ដូចខាងក្រោម៖

- ក- អំណះអំណាងរបស់គ.ប.ក.បង្ហាញថាមាត្រាណាមួយនៃច្បាប់នេះត្រូវបានបំពាន។
- ខ- ឈ្មោះឬនាមករណ៍ និងអាសយដ្ឋានរបស់ភាគី និង/ឬតំណាងស្របច្បាប់របស់ភាគី។
- គ- សេចក្តីបញ្ជាក់អំពីកាលបរិច្ឆេទនៃការបង់ប្រាក់ដាក់ពិន័យ និងសេចក្តីលំអិតពាក់ព័ន្ធដល់ការបង់ប្រាក់ដាក់ពិន័យដូចមានចែងក្នុងមាត្រា៣៥នៃច្បាប់នេះ។
- ឃ- សេចក្តីបញ្ជាក់លំអិតពាក់ព័ន្ធដល់វិធានការផ្សេងៗដូចមានចែងក្នុងមាត្រា៣៧នៃច្បាប់នេះ។
- ង- ហេតុផលដែលគ.ប.ក.សម្រេចចេញសេចក្តីសម្រេច។

គ.ប.ក.អាចចេញសេចក្តីសម្រេចតម្រូវឱ្យចាត់វិធានការផ្សេងៗទៀត ដែលគ.ប.ក.យល់ឃើញថាចាំបាច់ក្នុងការរកលម្អការអនុវត្តសកម្មភាពប្រកួតប្រជែងបំពានច្បាប់។

**មាត្រា២៩ ..**

បែបបទនិងនីតិវិធីនៃការចេញវិធានការផ្អាកជាបណ្តោះអាសន្ននិង/ឬសេចក្តីសម្រេច ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

**មាត្រា៣០ ..**

បុគ្គលណាមួយដែលមិនសុខចិត្តនឹងវិធានការផ្អាកជាបណ្តោះអាសន្ននិង/ឬសេចក្តីសម្រេចរបស់គ.ប.ក. អាចប្តឹងតវ៉ាទៅគ.ប.ក. ឱ្យពិនិត្យនិងសម្រេចឡើងវិញចំពោះវិធានការផ្អាកជាបណ្តោះអាសន្ននិង/ឬសេចក្តីសម្រេចទាំងនេះ ក្នុងរយៈពេល១៥ (ដប់ប្រាំ) ថ្ងៃ ដោយគិតចាប់ពីថ្ងៃទទួលបានសេចក្តីជូនដំណឹងអំពីវិធានការផ្អាកជាបណ្តោះអាសន្ននិង/ឬសេចក្តីសម្រេចនោះ។ គ.ប.ក.អាចសម្រេចបដិសេធមិនធ្វើការពិចារណាចំពោះបណ្តឹងតវ៉ាទាំងនោះ ដោយមានសំអាងហេតុ។

ក្នុងករណីគ.ប.ក.បដិសេធលើបណ្តឹងស្នើសុំឱ្យពិនិត្យឡើងវិញលើវិធានការផ្អាកជាបណ្តោះអាសន្ននិង/ឬសេចក្តីសម្រេចរបស់គ.ប.ក. បុគ្គលនោះអាចប្តឹងតវ៉ាទៅតុលាការមានសមត្ថកិច្ចបានក្នុងរយៈពេល៣០ (សាមសិប) ថ្ងៃ ដោយគិតចាប់ពីថ្ងៃទទួលបានសេចក្តីជូនដំណឹងអំពីការបដិសេធនោះ។

**មាត្រា៣១ ..**

វិធានការផ្អាកជាបណ្តោះអាសន្ននិង/ឬសេចក្តីសម្រេចរបស់គ.ប.ក. អាចជាកម្មវត្ថុនៃការប្តឹងតវ៉ាទៅតុលាការមានសមត្ថកិច្ចបានក្នុងរយៈពេល៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីថ្ងៃទទួលបានសេចក្តីជូនដំណឹងអំពីវិធានការផ្អាកជាបណ្តោះអាសន្ននិង/ឬសេចក្តីសម្រេចនោះ។

**មាត្រា៣២ ..**

វិធានការផ្អាកជាបណ្តោះអាសន្នត្រូវមានអានុភាពអនុវត្តភ្លាម ទោះបីមានបណ្តឹងតវ៉ាក៏ដោយ។ សេចក្តីសម្រេចត្រូវមានអានុភាពអនុវត្តនិងមិនអាចជាកម្មវត្ថុនៃការប្តឹងតវ៉ាទៀតឡើយក្នុងករណីដូចខាងក្រោម៖

- រយៈពេលសម្រាប់ការប្តឹងតវ៉ាត្រូវបានផុតកំណត់ ឬ
- តុលាការមានសមត្ថកិច្ចចុងក្រោយបានបដិសេធការប្តឹងតវ៉ា។



*(Handwritten mark)*

**មាត្រា ៣៣ .-**

ក្នុងករណីបុគ្គលបំពានច្បាប់មិនអនុវត្តវិធានការផ្អាកជាបណ្តោះអាសន្ននិង/ឬសេចក្តីសម្រេច គ.ប.ក. ត្រូវស្នើសុំជំនួយពីអាជ្ញាធរតុលាការមានសមត្ថកិច្ចដើម្បីអនុវត្តវិធានការផ្អាកជាបណ្តោះអាសន្ននិង/ឬសេចក្តីសម្រេចរបស់គ.ប.ក.។

**ជំពូកទី ៦  
ទោសប្បញ្ញត្តិ**

**មាត្រា ៣៤ .-**

ទណ្ឌកម្មនៅក្នុងច្បាប់នេះរួមមាន ការព្រមានជាលាយលក្ខណ៍អក្សរ ការព្យួរ ដកហូត ឬការលុបចោលវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពាណិជ្ជកម្ម អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម-សេវាកម្ម ការដាក់ពិន័យជាប្រាក់ ទោសពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារ។

ការព្រមានជាលាយលក្ខណ៍អក្សរ និងការដាក់ពិន័យជាប្រាក់ ជាសមត្ថកិច្ចរបស់គ.ប.ក.។

គ.ប.ក.ស្នើសុំទៅក្រសួង ស្ថាប័នសាមីចាត់វិធានការ ព្យួរ ដកហូត ឬលុបចោលវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពាណិជ្ជកម្ម អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម-សេវាកម្ម។

ក្នុងករណីមិនព្រមបង់ប្រាក់ដាក់ពិន័យ គ.ប.ក.ប្តឹងទាមទារប្រាក់ដាក់ពិន័យទៅតុលាការមានសមត្ថកិច្ច។

រាល់ប្រាក់ដាក់ពិន័យទាំងឡាយដែលមានចែងក្នុងច្បាប់នេះ ត្រូវបង់ចូលថវិកាជាតិស្របតាមវិធានហិរញ្ញវត្ថុសាធារណៈជាធរមាន។

នីតិវិធីនៃការដាក់ពិន័យជាប្រាក់ ដូចមានចែងនៅក្នុងបទប្បញ្ញត្តិច្បាប់នេះ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

នីតិវិធីនៃការបង់ប្រាក់ដាក់ពិន័យ ការគ្រប់គ្រងបង្កាន់ដៃបង់ប្រាក់ដាក់ពិន័យ និងការចាត់ចែងប្រាក់ចំណូលដែលបានមកពីការដាក់ពិន័យ ដូចមានចែងនៅក្នុងបទប្បញ្ញត្តិច្បាប់នេះ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

**មាត្រា ៣៥ .-**

បុគ្គលដែលបំពានមាត្រា៨ មាត្រា៩ និងមាត្រា១១នៃច្បាប់នេះ ត្រូវទទួលការព្រមានជាលាយលក្ខណ៍អក្សរ និងដាក់ពិន័យជាប្រាក់ពី៣% ទៅ១០% ដោយគ.ប.ក. នៃផលរបរសរុបរបស់បុគ្គលដែលទទួលបានក្នុងអំឡុងពេលដែលការបំពានច្បាប់បានកើតឡើង និងមិនលើសពីរយៈពេល៣(បី)ឆ្នាំ។

ក្នុងករណីទទួលនូវការព្រមានជាលាយលក្ខណ៍អក្សរនិងការដាក់ពិន័យជាប្រាក់ម្តងរួចមកហើយ នៅតែបន្តប្រព្រឹត្តល្មើសដូចជាខណ្ឌទី១នៃមាត្រានេះ ត្រូវព្យួរ ដកហូត ឬលុបចោលវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពាណិជ្ជកម្ម អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម-សេវាកម្ម។

**មាត្រា ៣៦ .-**

បទប្បញ្ញត្តិនៃជំពូកទោល(បទប្បញ្ញត្តិទូទៅ)នៃមាតិកាទី១(បទប្បញ្ញត្តិទូទៅ) ជំពូកទោល(ការបង្ខំបញ្ជី) មាតិកាទី៤នៃក្រមនីតិវិធីព្រហ្មទណ្ឌ ត្រូវយកមកអនុវត្តក្នុងករណីដែលសេចក្តីសម្រេចអំពីការដាក់ពិន័យបានចូលជាធរមាន។



*(Handwritten mark)*

**មាត្រា ៣៧ .-**

គ.ប.ក. អាចចេញវិធានការបន្ថែមលើអំពើរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែងដូចខាងក្រោម៖

- ១- ហាមឃាត់បុគ្គលដែលបំពានច្បាប់នេះ មិនឱ្យបន្តសកម្មភាពបំពានច្បាប់បន្តទៅទៀត។
- ២- តម្រូវឱ្យបុគ្គលដែលបំពានច្បាប់នេះ លក់ចេញនូវភាគហ៊ុនឬផ្នែកខ្លះនៃធុរកិច្ចរបស់ខ្លួនទៅឱ្យបុគ្គលផ្សេងទៀតក្នុងតម្លៃទីផ្សារ ដើម្បីធានាឱ្យមានការប្រកួតប្រជែងនៅក្នុងទីផ្សារ។
- ៣- តម្រូវឱ្យបុគ្គលដែលបំពានច្បាប់នេះ ចែករំលែកអាជ្ញាប័ណ្ណឬកម្មសិទ្ធិបញ្ញារបស់ខ្លួនដែលពាក់ព័ន្ធដល់ការបំពានច្បាប់ក្នុងគោលដៅស្តារ ថែរក្សា ឬការពារទីផ្សារប្រកួតប្រជែង។
- ៤- តម្រូវឱ្យបុគ្គលដែលបំពានច្បាប់នេះ ហើយបានបង្កការខូចខាតដល់បុគ្គលដទៃទៀតសងសំណងខូចខាតទៅបុគ្គលទាំងនោះស្មើនឹងចំនួនទឹកប្រាក់ដែលបានខូចខាតដោយសារការបំពានច្បាប់នេះ។
- ៥- តម្រូវឱ្យបុគ្គលដែលបំពានច្បាប់នេះ សងប្រាក់ចំណេញដែលបានមកពីអំពើបំពានច្បាប់ជូនជនរងគ្រោះទាំងឡាយណា ដែលអាចកំណត់អត្តសញ្ញាណបានថាពិតជាជនរងគ្រោះដោយសកម្មភាពធុរកិច្ចដែលបំពានច្បាប់នោះមែន។
- ៦- តម្រូវឱ្យផ្តល់ប្រាក់ចំណេញ ដែលទទួលបានមកពីអំពើបំពានច្បាប់ ជូនអង្គការសង្គមទាំងឡាយដែលតំណាងឱ្យផលប្រយោជន៍ជនរងគ្រោះពីការបំពានច្បាប់ ក្នុងករណីដែលរកមិនឃើញអត្តសញ្ញាណជនរងគ្រោះច្បាស់លាស់ឬមិនអាចបែងចែកជាទឹកប្រាក់ជាក់លាក់ដល់ជនរងគ្រោះម្នាក់ៗបាន។
- ៧- តម្រូវឱ្យបុគ្គលដែលបំពានច្បាប់នេះ ផ្តល់របាយការណ៍ដែលបញ្ជាក់អំពីការអនុវត្តសេចក្តីសម្រេចរបស់គ.ប.ក.។
- ៨- តម្រូវឱ្យបុគ្គលដែលបំពានច្បាប់នេះ បង់ថ្លៃសេវាឱ្យអ្នកជំនាញដែលបានតែងតាំងដើម្បីផ្តល់យោបល់ជូនគ.ប.ក.។
- ៩- ចាត់វិធានការចាំបាច់នានាដើម្បីស្តារការប្រកួតប្រជែងឡើងវិញ។

**មាត្រា ៣៨ .-**

ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ខែ ទៅ២(ពីរ)ឆ្នាំ និងពិន័យជាប្រាក់ពី៥ ០០០ ០០០(ប្រាំលាន)រៀល ទៅ១០០ ០០០ ០០០(មួយរយលាន)រៀល ចំពោះរូបវន្តបុគ្គលដែលចូលរួមក្នុងការព្រមព្រៀងខ្សែដេក ដូចមានចែងក្នុងមាត្រា៧នៃច្បាប់នេះ។

ត្រូវពិន័យជាប្រាក់ពី១០០ ០០០ ០០០(មួយរយលាន)រៀល ទៅ២ ០០០ ០០០ ០០០(ពីរពាន់លាន)រៀល ចំពោះនីតិបុគ្គលដែលចូលរួមក្នុងការព្រមព្រៀងខ្សែដេក ដូចមានចែងក្នុងមាត្រា៧នៃច្បាប់នេះ។

**មាត្រា ៣៩ .-**

ការអនុវត្តបទប្បញ្ញត្តិនៃជំពូកទី៦(ទោសប្បញ្ញត្តិ)នៃច្បាប់នេះ មិនរារាំងការអនុវត្តច្បាប់ព្រហ្មទណ្ឌផ្សេងទៀត ក្នុងករណីដែលអំពើបំពានលើបទប្បញ្ញត្តិដែលមានចែងក្នុងច្បាប់នេះជាបទល្មើស ដែលបានបញ្ញត្តិក្នុងច្បាប់ព្រហ្មទណ្ឌផ្សេងទៀត។



100

**ជំពូកទី៧  
អវសានប្បញ្ញត្តិ**

**មាត្រា៤០ ..**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍។

**មាត្រា៤១ ..**

ច្បាប់នេះត្រូវប្រកាសជាការប្រញាប់។

ថ្ងៃ ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២១ ត្រីមាស ៣ ព.ស.២៥៦៥  
ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ២០២១

*ន សីហមុនី*

**នរោត្តម សីហមុនី**

ព.ស.២៥៦០.៧៣៥

បានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ  
សូមឡាយព្រះហស្តលេខា  
**នាយករដ្ឋមន្ត្រី**

*[Signature]*

**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
ឧបនាយករដ្ឋមន្ត្រីប្រចាំការ  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



**កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន**

បានយកសេចក្តីគោរពជម្រាបជូន  
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី  
**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម**

*[Signature]*

**ប៊ាន សុរស័ក្តិ**